

## បណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សាធ្វើកំណែប្រែថ្មីលើបញ្ជីឯកសារអេឡិចត្រូនិក

មជ្ឈមណ្ឌលខេមរសិក្សា មានក្តីសោមនស្សរីករាយ សូមជម្រាបជូនថា បណ្ណាល័យយើងខ្ញុំ បានទទួលជំនួយពី [Equinox Open Library Initiative](#) ក្នុងការតម្កើង និងកែប្រែនូវ ប្រព័ន្ធបញ្ជីឯកសារអេឡិចត្រូនិក ឱ្យកាន់តែប្រសើរឡើង។ មជ្ឈមណ្ឌលខេមរសិក្សា គឺជាស្ថាប័នមួយ ក្នុងចំណោមស្ថាប័នចំនួនពីរ ដែលទទួលបានជំនួយពីកម្មវិធី Equinox Open Source Grant។ កម្មវិធីនេះ ផ្តល់ឱ្យនូវការផ្លាស់ប្តូរការអនុវត្ត ការដំណើរការ និងការគាំទ្រ នូវកម្មវិធីប្រព័ន្ធគ្រប់គ្រងបណ្ណាល័យមួយ ដែលមានឈ្មោះថា Koha ជូនទៅដល់បណ្ណាល័យ បណ្ណសារដ្ឋាន សារមន្ទីរ ព្រមទាំងស្ថាប័ននានាជាច្រើនទៀត ដូចជា មជ្ឈមណ្ឌលអប់រំ មជ្ឈមណ្ឌលវប្បធម៌ និងមជ្ឈមណ្ឌលព័ត៌មានជាដើម។

បច្ចុប្បន្ន បណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា តម្កល់ឯកសារជាង ២០,០០០ ឯកសារ ដែលផ្តោតទៅលើ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រសង្គម សិល្បៈ ភាសាវិទ្យា និងប្រធានបទផ្សេងៗទៀតពាក់ព័ន្ធ នឹងតំបន់អាស៊ីអាគ្នេយ៍។ ដើម្បីសម្រេចគោលដៅ និងបេសកកម្មរបស់ខ្លួន បណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា ត្រូវរៀបចំបណ្តុំឯកសារ ឱ្យមានលក្ខណៈបច្ចេកទេស និងផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្រាស់ដល់សាធារណៈជន។ កាលពីឆ្នាំ២០២០ យើងខ្ញុំបានរកឃើញថា មានអ្នកប្រើប្រាស់ បញ្ជីឯកសារអេឡិចត្រូនិករបស់យើង មកពីជាង១១០ប្រទេស ក្នុងនោះ ៦៧ភាគរយ បានចូលប្រើប្រាស់ តាមរយៈទូរស័ព្ទដៃ។ បើទោះបីជាបច្ចុប្បន្ន បញ្ជីឯកសារអេឡិចត្រូនិករបស់ បណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា កំពុងដំណើរការទៅមុខដោយរលូនក្តី យើងខ្ញុំនៅតែបន្តអភិវឌ្ឍទៅមុខ ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើននៃសម័យបច្ចេកវិទ្យា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា បានខិតខំស្វែងរក ជម្រើសបន្ថែមទៀត ដើម្បីកែប្រែបញ្ជីឯកសារអេឡិចត្រូនិក ដោយផ្អែកលើគោលការណ៍បីសំខាន់ៗ។ ទីមួយ គឺ ជួយសម្រួលដល់ការស្វែងរកឯកសារ ដោយការដាក់ឱ្យប្រើប្រាស់នូវបញ្ជីឯកសារអេឡិចត្រូនិក សំរាប់អ្នកស្រាវជ្រាវ បណ្ណាល័យជាដៃគូ និងប្រព័ន្ធស្វែងរកតាមរយៈGoogle។ ទីពីរ គឺ ចង់ឱ្យប្រាកដថា បញ្ជីឯកសារអេឡិចត្រូនិកមានភាពងាយយល់ និងស្រួលក្នុងការប្រើប្រាស់ សម្រាប់អ្នកប្រើប្រាស់ទូទៅ ក៏ដូចជាបុគ្គលិករបស់បណ្ណាល័យ។ ចុងក្រោយ គឺ ចង់បានកម្មវិធីបញ្ជីឯកសារមួយ ដែលមានភាពជាក់លាក់ ព្រមជាមួយនិងការថែទាំ និងពង្រឹងជាប្រចាំ។

ការខិតខំស្វែងរក បាននាំយើងខ្ញុំឆ្ពោះទៅកាន់ប្រព័ន្ធ Koha ដែលជាប្រព័ន្ធកម្មវិធីបណ្ណាល័យ បើកចំហរ ដោយឥតគិតថ្លៃដំបូងគេបង្អស់ក្នុងពិភពលោក។ Koha គឺជាប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ ដែលមានលក្ខណៈពេញលេញ ដែលបាននិងកំពុងដាក់ឱ្យដំណើរការ នៅតាមបណ្ណាល័យ ចំនួន៣,៧៣៨ ទូទាំងពិភពលោក

ក៏ Koha មានសមត្ថភាពផ្តល់ជូននូវភាពងាយស្រួល ក្នុងការស្វែងរកមាតិកាផ្សេងៗ ដែលត្រូវទៅតាមស្តង់ដារ របស់ Google Amazon បណ្ណាល័យបើកចំហរ និងកម្មវិធីផ្តល់ទិន្នន័យផ្សេងទៀត។ មិនតែប៉ុណ្ណោះ Koha ជាប្រព័ន្ធគេហទំព័រមូលដ្ឋាន ដែលអនុលោមទៅតាមស្តង់ដារបណ្ណាល័យទូទៅបំផុត ដូចជា MARC 21, UNIMARC, z39.50, ETC ដែលមានកូដប្រភពបើកចំហរ ទទួលស្គាល់ដោយ សហគមន៍សកល។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ [koha-community.org](http://koha-community.org).

**ការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ របស់យើងទៅ Koha ត្រូវបានផ្តល់តាមរយៈជំនួយរបស់ Equinox Open Library Initiative**

អ្នកស្រី ឈ ស៊ីរឿង ប្រធានបណ្ណាល័យនៃមជ្ឈមណ្ឌលខេមរសិក្សា មានប្រសាសន៍ថា៖ «យើងខ្ញុំ មានកិត្តិយសយ៉ាងខ្លាំង ដែលបានទទួលជំនួយដើម្បីផ្លាស់ប្តូរ និងដាក់ឱ្យដំណើរការនូវប្រព័ន្ធ គ្រប់គ្រងបណ្ណាល័យ Koha ពី Equinox ហើយយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នឹងមានការចូលប្រើប្រាស់បណ្ណាល័យ និងបញ្ជីឯកសារអេឡិចត្រូនិកកាន់តែទូលំទូលាយ ស្របនឹងការជួយគាំទ្រដល់សហគមន៍ និងបេសកកម្មរបស់យើង»។

ជំនួយដែល បណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា ទទួលបាននេះ ជាការជម្រុញពីសហគមន៍ ប្រភពបើកចំហរ និងជំនឿថា សហគមន៍ទាំងមូល គួរតែទទួលបាននូវអត្ថប្រយោជន៍ ពីបណ្ណាល័យ ដែលមានការប្រើប្រាស់ទូលំទូលាយ និងពោរពេញទៅដោយភាពរីកចម្រើន។

លោក Rogan Hamby អ្នកជំនាញផ្នែកវិភាគទិន្នន័យ និង គម្រោង របស់ Equinox មានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើប និងមានការរំពឹងខ្លាំង ក្នុងការធ្វើការជាមួយ មជ្ឈមណ្ឌលខេមរសិក្សា។ មជ្ឈមណ្ឌលមួយនេះ ជាកន្លែងប្រមូលផ្តុំឯកសារដែលពិសេស និងសម្បូរបែប ព្រមជាមួយ និងបុគ្គលិក ដែលមានសមត្ថភាព។ នេះជាឱកាសដ៏ប្រពៃ ដែលយើងបានធ្វើការជាដៃគូជាមួយពួកគេតាមរយៈ Equinox Open Source Grant ដើម្បីផ្តល់ឱកាសឱ្យមជ្ឈមណ្ឌលដែលមានភាពប្រសើរស្រាប់មួយនេះ ឆ្ពោះទៅរកភាពរីកចម្រើនមួយកម្រិតថែមទៀត»។

**មជ្ឈមណ្ឌលខេមរសិក្សា** សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងទន្ទឹមរង់ចាំការប្រកាសដាក់ ឱ្យប្រើប្រាស់នូវបញ្ជីឯកសារអេឡិចត្រូនិកថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ។